



ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្ទាត់ទឹកស្រាបស្រួលនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018

EAAFP MOP10/D2៖ គម្រោងសកម្មភាពទំនាក់ទំនង ការអប់រំ ការចូលរួមនិងការយល់ដឹង (CEPA) របស់ EAAFP ឆ្នាំ 2019-2024

ចក្ខុវិស័យ៖ សត្វបក្សីទឹកដែលផ្លាស់លំនៅតាមរដូវនិងជម្រករបស់ពួកគេនៅក្នុង [តំបន់ផ្លូវបន្ទាត់ទឹកស្រាបស្រួលអូសេអាស៊ីនិងអាស៊ីខាងកើត \(East Asian-Australasian Flyway ហៅកាត់ថា EAAF\)](#) ត្រូវបានទទួលស្គាល់និងអភិរក្សដើម្បីជាប្រយោជន៍ដល់ប្រជាជននិងជីវចម្រុះ។

គោលបំណង CEPA៖ ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះការអភិរក្សតំបន់ផ្លាស់ប្តូរទីជម្រកនិងជំរករបស់សត្វបក្សីក្នុងចំណោមប្រជាជននៅក្នុងតំបន់ EAAF។

ស្ថានភាពជាគោលដៅ៖ ប្រជាជននៅតំបន់ EAAF ដឹងអំពីសត្វបក្សីទឹកដែលបន្ទាត់ទឹកស្រាបស្រួលតាមរដូវកាល ទីជម្រកដែលពួកគេអាស្រ័យនិងចូលរួមក្នុងការអភិរក្ស។

ផែនការសកម្មភាព CEPA នេះផ្តោតលើអនុវត្តផ្សេងៗនៃភាពជាដៃគូតំបន់ផ្លូវបន្ទាត់ទឹកស្រាបស្រួលអូសេអាស៊ីនិងអាស៊ីខាងកើត ((EAAFP) រួមមានដៃគូរដ្ឋាភិបាលអង្គការអន្តរ (IGOs) អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ (NGOs) អ្នកគ្រប់គ្រងក្នុងតំបន់និងក្រុមសហគមន៍មូលដ្ឋាន។ វាជម្រុញការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងនិងការអប់រំដើម្បីលើកកម្ពស់ការយល់ដឹងអំពីផ្លូវបន្ទាត់ទឹកស្រាបស្រួលរបស់បក្សីទឹកនិងសារៈសំខាន់របស់ពួកគេដូច្នោះហើយប្រជាជននៅថ្នាក់មូលដ្ឋាន ជាតិនិងអន្តរជាតិចូលរួមនិងគាំទ្រសកម្មភាពដែលនឹងរួមចំណែកដល់ការអភិរក្សសត្វបក្សីទឹកនិងជម្រករបស់ពួកគេ។ ផែនការសកម្មភាពនេះផ្តោតលើការអនុវត្តយុទ្ធសាស្ត្រ CEPA កាលពីឆ្នាំ 2012 លើការប្រើសម្ភារៈនិងជំនាញ CEPA ដែលមានស្រាប់ហើយតាមរយៈការងាររបស់ EAAFP និងតាមរយៈការងាររបស់ CEPA នៃអនុសញ្ញារ៉ាមសារ (Ramsar Convention) អនុសញ្ញាស្តីពីជីវចម្រុះ (CBD) និងអនុសញ្ញាស្តីពីប្រភេទសត្វផ្លាស់លំនៅតាមរដូវ(CMS)។

ឯកសារនេះផ្តល់នូវឱកាសសំខាន់ៗសម្រាប់អ្នកអនុវត្ត EAAFP ទាំងអស់ក្នុងការប្រើប្រាស់ឥទ្ធិពលនិងជំនាញរបស់ពួកគេក្នុងការជំរុញការអនុវត្តការងាររបស់ខ្លួន។ ក្រុមការងារ CEPA លើកទឹកចិត្តឱ្យអ្នកអនុវត្ត EAAFP ទាំងអស់ស្វែងរក “ជំហរខ្លួនឯង” នៅក្រោមតារាងសកម្មភាព ហើយចាប់ផ្តើមចាត់វិធានការ។

សូមប្រើកូដពណ៌របស់អ្នកអនុវត្តនៅក្នុងឯកសារនេះដើម្បីកឱ្យឃើញនូវអ្វីដែល អ្នកអាចធ្វើបានដើម្បីជួយក្នុងការអនុវត្ត៖



ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វស្លាបទឹកនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018

លេខាធិការដ្ឋាន ចំណុចបង្គោលរបស់រដ្ឋាភិបាល (Gov FP) **អង្គការអន្តររដ្ឋាភិបាល (IGO)** **អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (INGO)** **អ្នកគ្រប់គ្រងនៅក្នុងតំបន់ (SM)**
និងប្រធានមជ្ឈមណ្ឌលអ្នកទស្សនា (VCM)
ក្រុមការងារ CEPA **ក្រុមការងារទូទៅ (WG)** និង**ក្រុមការងារពិសេស (TF)** ផ្សេងៗ៖ **ក្រុមហ៊ុនដៃគូ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញ Wetland Link International (WLI)**

គោលដៅ សកម្មភាពនិងសូចនាករនៃភាពជោគជ័យ

កំរិតគោលដៅនិងព័ត៌មានលំអិត	ស្ថានភាពជាគោលដៅដែលត្រូវសម្រេចឱ្យបាន	សកម្មភាព CEPA និងអ្នកអនុវត្តសំខាន់ៗ ដែលរួមចំណែកដល់ការសម្រេចបាននូវស្ថានភាពជាគោលដៅ។	សូចនាករសំខាន់ៗនៃភាពជោគជ័យ
1. ចំណុចផ្តោត (FP) (រួមបញ្ចូលទាំង FPs ទាំងអស់ រដ្ឋាភិបាល IGOs, INGOs និងវិស័យ សហគ្រាស ឯកជន)	FP យល់អំពីអត្ថប្រយោជន៍នៃការចូលរួមរបស់ EAAFP & <u>បណ្តាញតំបន់ផ្លូវបន្លាស់ទីសត្វស្លាបទឹក</u> (FSN) ចូលរួមយ៉ាងសកម្មក្នុងមុខងាររៀងៗខ្លួនរបស់គេក្នុងការលើកកម្ពស់និងការអនុវត្ត EAAFP និងគោលដៅរបស់វា (ការអភិរក្សសត្វបក្សីទឹកដែលបន្លាស់ទីតាមរដូវកាលនិងជំរុញរបស់ពួកគេ)។	<ul style="list-style-type: none"> • លេខាធិការដ្ឋាន ធ្វើលិខិតស្នាគមន៍ទៅកាន់ FPs ថ្មីដើម្បីណែនាំតួនាទីរបស់ពួកគេនិងធ្វើបច្ចុប្បន្នភាពលើការអនុវត្តការងារបច្ចុប្បន្ននៃភាពជាដៃគូនៅក្នុងប្រទេសរបស់ពួកគេ។ • លេខាធិការដ្ឋាន ផ្តល់ព័ត៌មាន សម្ភារៈនិងការបណ្តុះបណ្តាលដល់ FPs ដើម្បីគាំទ្រដល់ការអនុវត្តការងារ។ • លេខាធិការដ្ឋាន បង្កើតប្រតិទិនព្រឹត្តិការណ៍ដែលទាក់ទងនឹងព្រឹត្តិការណ៍របស់ EAAFP រួមបញ្ចូលទាំងព្រឹត្តិការណ៍នៅក្នុងតំបន់បណ្តាញផ្លូវបន្លាស់ទី (FNSs) ដើម្បីជាមធ្យោបាយក្នុងការចែករំលែកព្រឹត្តិការណ៍ជំរុញឱ្យ FPs ទាំងអស់នៅក្នុងប្រទេសនានាចាប់ផ្តើមព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ការយល់ដឹង។ • FP បង្កើតប្រព័ន្ធចែកចាយព័ត៌មានប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេស / បណ្តាញរបស់ពួកគេ។ 	ភាគរយនៃ FPs ដែលចូលរួមយ៉ាងសកម្ម។ ចំនួននៃព្រឹត្តិប័ត្រព័ត៌មានជាតិ ការផ្ញើបញ្ជីទំនាក់ទំនង ប័ណ្ណផ្សព្វផ្សាយ ជាដើមដែលបានបង្កើតឡើង។



		<ul style="list-style-type: none"> • FPs កំណត់ចំណុចទំនាក់ទំនង CEPA សម្រាប់ប្រទេសនីមួយៗក្នុងតំបន់ផ្លូវបន្លាស់ទីបក្សីទឹក។ 	
<p>2. រដ្ឋាភិបាល (ក) រដ្ឋាភិបាលដៃគូ (រដ្ឋាភិបាល) FP</p>	<p>រដ្ឋាភិបាល FP ដើរតួនាទីសម្របសម្រួលនៅក្នុងសកម្មភាពរបស់ CEPA ថ្នាក់ជាតិដោយ៖</p> <ul style="list-style-type: none"> • លើកកម្ពស់ភាពជាដៃគូថ្នាក់ជាតិដើម្បីបង្កើតការយល់ដឹងនិងសម្រេចឱ្យបាននូវការចូលរួមពីភ្នាក់ងារដែលពាក់ព័ន្ធនិងអ្នកជំនាញខាងសត្វបក្សីទឹកដែលផ្លាស់លំនៅតាមរដូវ • លើកទឹកចិត្តនិងជួយដល់ការបង្កើតកិច្ចព្រមព្រៀង គេហទំព័រជាដៃគូ • ការបង្កើតនិងការថែរក្សាទំព័ររបស់ ប្រទេស របស់ពួកគេ (ជាភាសាអង់គ្លេស) និងទំព័រភាសាជាតិរបស់ពួកគេនៅលើគេហទំព័រ EAAFP 	<ul style="list-style-type: none"> • លេខាធិការដ្ឋាន លើកទឹកចិត្តដល់រដ្ឋាភិបាល FPs ដើម្បីអភិវឌ្ឍន៍ភាពជាដៃគូថ្នាក់ជាតិ។ • រដ្ឋាភិបាល FPs កសាងភាពជាដៃគូថ្នាក់ជាតិនិងលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកជំនាញខាងបក្សីទឹកដែលបន្លាស់ទីដើម្បីចែករំលែកចំណេះដឹងរបស់ពួកគេស្តីពីបក្សីទឹកដែលបន្លាស់ទីនិងការគ្រប់គ្រងរបស់ពួកគេ។ • រដ្ឋាភិបាល FPs ផ្តល់លទ្ធភាពនៃការទទួលបានមូលនិធិចាប់ផ្តើម ដើម្បីលើកទឹកចិត្តក្នុងការបង្កើតកិច្ចព្រមព្រៀងថ្មីនៅក្នុងតំបន់។ • លេខាធិការដ្ឋាន លើកទឹកចិត្តឱ្យរដ្ឋាភិបាល FPs បង្កើតគេហទំព័រ EAAFP ជាភាសាជាតិឬចាត់តាំងអ្នកណាម្នាក់ឱ្យធ្វើដូច្នោះ។ • រដ្ឋាភិបាល FPs ជូនដំណឹងដល់លេខាធិការដ្ឋានរបស់អ្នកដែលជាចំណុចទំនាក់ទំនងដើម្បីបង្កើតនិងថែរក្សាទំព័រជាភាសានិងសម្រាប់ ប្រទេស ពួកគេ ។ 	<p>ចំនួននៃដៃគូថ្នាក់ជាតិសកម្មនិងមានប្រសិទ្ធភាព</p> <p>ចំនួនកិច្ចព្រមព្រៀងរបស់គេហទំព័រដៃគូដែលត្រូវបានបង្កើតឡើង។</p> <p>ចំនួនប្រទេសដែលមានទំព័រជាភាសាជាតិផ្លូវការរបស់ពួកគេនៅលើគេហទំព័រ EAAFP ។</p> <p>ចំនួនរបាយការណ៍ WMBD និង WWD ដែលត្រូវបានកត់ត្រា។</p>

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្លាបទឹកនៅអូសេអាទីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



	<ul style="list-style-type: none"> • លើកទឹកចិត្តនិងគាំទ្រដល់កិច្ចសហការដៃគូសម្រាប់ EAAF/EAAFP • ជំរុញ / រៀបចំសកម្មភាព CEPA ប្រចាំឆ្នាំនៅគ្រប់តំបន់បន្លាស់ទីរបស់សត្វបក្សីទឹក រួមមានទិវាបក្សីផ្លាស់លំនៅតាមរដូវ ពិភពលោក។ (WMBD) និង ទិវាតំបន់ដីសើមពិភពលោក (WWD) ។ 	<ul style="list-style-type: none"> • លេខាធិការដ្ឋាន ផ្សព្វផ្សាយព័ត៌មានអំពីប្រធានបទនិងឯកសារ WMBD និង WWD ដល់ដៃគូនានាឱ្យបានទាន់ពេលវេលា។ • លេខាធិការដ្ឋាន សម្របសម្រួលការរាយការណ៍អំពីសកម្មភាពរបស់ដៃគូសម្រាប់ WMBD និង WWD ដែលជាឱកាសបង្កើតម៉ាកយីហោ។ 	
<p>(ខ) មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិនៃប្រទេសជាដៃគូ (ក្រៅពី FP)</p>	<p>មន្ត្រីរដ្ឋាភិបាលរួមទាំងមន្ត្រីនៅក្នុងក្រសួងនិងមន្ទីរដទៃទៀត ដឹងថាប្រទេសរបស់ពួកគេជាដៃគូរបស់ EAAF និងមាន FNSs ។ ពួកគេជួយយ៉ាងសកម្មក្នុងការលើកកម្ពស់ការអនុវត្តការងារ EAAFP ។</p>	<ul style="list-style-type: none"> • រដ្ឋាភិបាល FPs ធ្វើសកម្មភាព CEPA ក្នុងតំបន់តាមរយៈទីភ្នាក់ងាររដ្ឋាភិបាលអំពីផ្លូវបន្លាស់ទីសត្វបក្សីទឹកនិង FNSs។ • រដ្ឋាភិបាល FPs ។ បង្កើតខិតប័ណ្ណ EAAFP និងប័ណ្ណផ្សព្វផ្សាយ FSN/FNS ជាភាសាជាតិរបស់ពួកគេដើម្បីលើកកម្ពស់ EAAFP និងគោលដៅរបស់ខ្លួន។ 	<p>ចំនួនសកម្មភាព CEPA នៅក្នុងតំបន់ដែលត្រូវបានធ្វើឡើងជាមួយភ្នាក់ងាររដ្ឋាភិបាល។</p> <p>ចំនួនខិតប័ណ្ណនិងបានផ្សព្វផ្សាយរបស់ EAAFP ជាភាសាជាតិដែលអាចរកបាននៅលើគេហទំព័រ EAAFP និងគេហទំព័រ FP។</p>

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្លាបទឹកនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



		<ul style="list-style-type: none"> • រដ្ឋាភិបាល FP ជួយកំណត់អត្តសញ្ញាណមនុស្សដែលជាគោលដៅនៃ ការបោះពុម្ពផ្សាយ និងផ្គត់ផ្គង់ទំនាក់ទំនងចាំបាច់នានា។ 	
(គ) មន្ត្រីរដ្ឋាភិបាលថ្នាក់មូលដ្ឋានរបស់ប្រទេសជាដៃគូ (សម្រាប់អ្នកគ្រប់គ្រងតាមមូលដ្ឋាន សូមមើលគោលដៅទី 6 ខាងក្រោម)	មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ដែលមានការទទួលខុសត្រូវចំពោះ FNS ត្រូវយល់ដឹងអំពី EAAFP និង FNSs ជាសកលនិង FNSs ជាក់លាក់នៅក្រោមការគ្រប់គ្រងរបស់គេ ហើយធ្វើការលើកកម្ពស់ការងារអភិរក្សរបស់គេយ៉ាងសកម្ម។	<ul style="list-style-type: none"> • រដ្ឋាភិបាល FPs លើកកម្ពស់ EAAFP ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដែលពាក់ព័ន្ធនិងជួយក្នុងការគ្រប់គ្រង FNSs របស់ពួកគេ។ • រដ្ឋាភិបាល FPs ដឹកនាំសិក្ខាសាលាស្តីពីការគ្រប់គ្រងតាមមូលដ្ឋាន (SM) ។ 	<p>ចំនួនអន្តរកម្មរវាង FP និងមន្ត្រីរដ្ឋាភិបាលក្នុងតំបន់នៅ FNSs។</p> <p>ចំនួនសិក្ខាសាលា SM ដែលធ្វើឡើងដោយរដ្ឋាភិបាល FPs។</p>
	មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដែលគ្មាន FNS ដឹងអំពី EAAFP និង FSN ។	<ul style="list-style-type: none"> • រដ្ឋាភិបាល FP លើកកម្ពស់ EAAFP ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលមូលដ្ឋាននិងពិចារណាចំពោះការដាក់ស្នើតំបន់បន្ថែមទៀតដែលបំពេញបានតាមលក្ខណៈវិនិច្ឆ័យផងដែរ។ 	
(ឃ) មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិមិនមែនជាដៃគូ	មន្ត្រីនៅផ្នែកពាក់ព័ន្ធនៃរដ្ឋាភិបាលថ្នាក់ជាតិដឹងអំពី EAAFP ហើយដឹងអំពីអត្ថប្រយោជន៍នៃការចូលរួមហើយពួកគេស្ថិតនៅក្នុងមូលដ្ឋាននៃតំបន់ EAAF។	<ul style="list-style-type: none"> • លេខាធិការដ្ឋាន និងដៃគូផ្សេងៗព័ត៌មានស្តីពី EAAFP ។ 	<p>ចំនួននៃការប្រាស្រ័យទាក់ទងក្នុងមួយឆ្នាំពីលេខាធិការដ្ឋានទៅកាន់ដៃគូប្រទេសថ្មីដែលមានសក្តានុពល។</p> <p>ចំនួនដៃគូប្រទេសថ្មី</p>



<p>3. IGO ចំនុចផ្តោតនៃ CEPA របស់ដៃគូ IGO នៅកម្រិត លេខាធិការដ្ឋាននិង ថ្នាក់ជាតិ</p>	<p>មន្ត្រី CEPA/FPs នៅលេខាធិការ ដ្ឋាន IGO និងកម្រិតរដ្ឋាភិបាល ថ្នាក់ជាតិបានដឹងអំពី EAAFP គោលបំណងនិងគោលដៅសំខា ន់ៗរបស់ខ្លួន រដ្ឋជាសមាជិកនិង FPs ថ្នាក់ជាតិ ហើយធ្វើការសហ ការគ្នាដើម្បីធានាថាធាតុពាក់ព័ន្ធនៃ កម្មវិធី CEPA របស់ EAAFPs ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការ CEPA របស់ពួកគេនិង <i>ជួយមកវិ ញា</i>។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន រក្សាទំនាក់ទំនងទៀងទាត់ជាមួយមន្ត្រី CEPA នៅក្នុងអនុសញ្ញា CBD, CMS និង Ramsar ដើម្បី ធានាឱ្យបាននូវការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ លើកម្មវិធី CEPA ប្រកបដោយប្រសិទ្ធភាព។ • រដ្ឋាភិបាល FPs និងមន្ត្រី/ទំនាក់ទំនង CEPA រក្សាទំនាក់ ទំនងនិងធ្វើការសហការយ៉ាងទៀងទាត់ជាមួយអ្នកតំណាង CEPA ថ្នាក់ជាតិនៃ CBD, CMS និង Ramsar ស្តីពីការ អភិរក្សប្រក្សីទឹកដែលផ្លាស់លំនៅតាមរដូវនិងជម្រកតំបន់ដី សើមរបស់ពួកគេ។ • CBD លេខាធិការដ្ឋានលើកទឹកចិត្តដល់ការដាក់បញ្ចូលការ អភិរក្សប្រក្សីទឹកដែលផ្លាស់លំនៅតាមរដូវនិងទីជម្រករបស់ ពួកគេនៅក្នុងយុទ្ធសាស្ត្រនិងផែនការសកម្មភាពជីវៈចម្រុះ ជាតិ (NBSAPs) ។ • មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះ (ASEAN Centre for Biodiversity) សម្របសម្រួល FPs ប្រទេសក្នុងតំបន់ អាស៊ានដើម្បីចូលរួមក្នុងសកម្មភាព CEPA របស់ EAAFP ក្នុងតំបន់។ 	<p>ចំនួនអន្តរកម្មរវាងលេខាធិការដ្ឋាននិង មន្ត្រី CEPA របស់ដៃគូ IGO។</p> <p>ចំនួន NBSAP នៃប្រទេសជាសមាជិក របស់ EAAFP ដែលរួមបញ្ចូលទាំងការ រាយការណ៍គ្រប់គ្រាន់អំពីស្ថានភាពអភិ រក្សនៃសត្វប្រក្សីទឹកដែលផ្លាស់លំនៅ តាមរដូវនិងជម្រករបស់ពួកគេ។</p>
---	---	--	---

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្ថាបទឹកនៅអូសេអាសិនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



<p>4. INGO ចំនុចផ្ដោតនៃដៃគូ របស់ INGO</p>	<p>មន្ត្រីអង្គការ INGO ជាដៃគូដឹងថា អង្គការរបស់ពួកគេគឺជាដៃគូរបស់ EAAFP និងជំរុញការអនុវត្ត EAAFP ទាំងនៅក្នុងអង្គការនិង កម្មវិធីរបស់ពួកគេនិងជាមួយអង្គ ការ INGOs និងអង្គការ NGOs ដទៃទៀតដែលមិនមែនជាដៃគូ EAAFP ។</p>	<ul style="list-style-type: none"> • INGO FPs ធ្វើសកម្មភាព CEPA នៅខាងក្នុងអង្គ / ការិយាល័យថ្នាក់ជាតិរបស់ខ្លួនដើម្បីផ្សព្វផ្សាយ EAAFP និងគោលបំណងរបស់វា។ • លេខាធិការដ្ឋាន ផ្តល់ព័ត៌មាននិងសម្ភារៈគាំទ្រក្នុងការអនុវត្ត ការងារ។ • INGO FPs ចែករំលែកកម្មវិធីនិងព័ត៌មានពាក់ព័ន្ធតាមរយៈ ព្រឹត្តិប័ត្រអេឡិចត្រូនិក ។ល។ • INGO FPs ផ្តល់នូវព័ត៌មានអំពី EAAFP ទៅអង្គការ INGOs និង NGOS ដែលមិនមែនជាដៃគូ EAAFP ប៉ុន្តែ ជាអង្គការដែលអាចគាំទ្រដល់ការអនុវត្តតំបន់ផ្លូវបន្លាស់ទី របស់បក្សីទឹក។ 	<p>ចំនួនសកម្មភាពក្នុងអង្គការលើគម្រោង EAAFP។</p> <p>ចំនួនអត្ថបទអំពី EAAFP ក្នុងការបោះ ពុម្ពផ្សាយរបស់ពួកគេ។</p>
<p>5. វិស័យសហគ្រាស (ក) ក្រុមហ៊ុនដៃគូ FP និងមន្ត្រីក្រុមហ៊ុន ផ្សេងទៀត</p>	<p>ក្រុមហ៊ុន FPs ដើរតួនាទីសម្រប សម្រួលក្នុងការលើកកម្ពស់ការ យល់ដឹងអំពី EAAFP និងទទួល បានការចូលរួមពីមន្ត្រីពាក់ព័ន្ធ។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន លើកទឹកចិត្តដល់ក្រុមហ៊ុន FPs ក្នុងការ លើកកម្ពស់ EAAFP ។ • លេខាធិការដ្ឋាន ផ្តល់ព័ត៌មាន សម្ភារៈនិងការបណ្តុះបណ្តា លដល់ FPs ដើម្បីគាំទ្រដល់ការអនុវត្តការងារ។ 	
<p>(ខ) មន្ត្រីក្រុមហ៊ុនជា ដៃគូ</p>	<p>ក្រុមហ៊ុនដៃគូរួមបញ្ចូលព័ត៌មានអំពី ការបន្លាស់ទីរបស់បក្សីទឹកនិងតំបន់ ផ្លូវបន្លាស់ទីនៅក្នុងឧបករណ៍ ផ្សព្វផ្សាយរបស់គេ។</p>	<ul style="list-style-type: none"> • ដៃគូ FPs ជួយកំណត់អត្តសញ្ញាណអ្នកអានព័ត៌មានអេ ឡិចត្រូនិកបន្ថែមទៀតនិងផ្តល់ជូនទំនាក់ទំនងចាំបាច់នា នា។ 	<p>ចំនួនឱកាសដែលបានផ្តល់សម្រាប់ បុគ្គលិកនិងកម្មករក្រុមហ៊ុនដើម្បីជួយ ក្នុងសកម្មភាពផ្ទាល់របស់ FNS ។</p>

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្ទាត់ទឹកស្អាតក្រីក្រនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



	ក្រុមហ៊ុនដៃគូផ្តល់ឱកាសដល់ បុគ្គលិកនិងកម្មកររបស់ខ្លួនក្នុងការ ចូលរួមក្នុងសកម្មភាពអភិរក្សនៅ FNS ក្នុងតំបន់របស់ពួកគេ។	<ul style="list-style-type: none"> • SMs និងក្រុមហ៊ុនដៃគូសំរាប់សំរួលនិងផ្តល់ឱកាសចូលរួម ដល់បុគ្គលិកនិងកម្មករ។ 	
(គ) ក្រុមហ៊ុនដែល មិនមែនជាដៃគូក្នុង EAAF	ក្រុមហ៊ុនដែលមិនមែនជាដៃគូដឹង អំពី EAAFP ។	<ul style="list-style-type: none"> • លេខាធិការដ្ឋាន/INGOs/SMs ផ្តល់នូវព័ត៌មានសំខាន់ៗ អំពីតំបន់ផ្លូវបន្ទាត់ទឹកស្អាតរបស់សត្វបក្សីទឹកទៅកាន់ សហការ ដែលត្រូវបានជ្រើសរើសឬអង្គការសេដ្ឋកិច្ចទូលំទូលាយសំ ខាន់ៗ (ឧទាហរណ៍ Keidanren (សហព័ន្ធធុរកិច្ចជប៉ុន) និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ពួកគេនៅក្នុងការ អភិរក្សតំបន់ផ្លូវបន្ទាត់ទឹកស្អាតរបស់សត្វបក្សីទឹក។) 	<p>ចំនួនក្រុមហ៊ុនដែលមិនមែនជាដៃគូ ដែលបានទាក់ទងរួច។</p> <p>ចំនួនទឹកប្រាក់នៃការគាំទ្រពីអ្នកឧបត្ថម្ភ មិនមែនជាដៃគូ (ហិរញ្ញវត្ថុ ស្រដៀងគ្នា នោះ ។ល។)</p>
6. អ្នកគ្រប់គ្រងនៅ ក្នុងមូលដ្ឋាននៃ បណ្តាញអភិរក្សផ្លូវ បន្ទាត់ទឹកស្អាត បក្សីទឹក (SM) (មន្ត្រី ភូមិបាលក្នុងតំបន់ ដែលមានសមត្ថកិច្ច) ថែមទាំង	SM/VCM មានកម្មវិធីនិងសំភារៈ CEPA ដែលត្រូវបានផលិតសំរាប់ ប្រជាជននិងអ្នកទេសចរយល់ដឹង អំពីអត្ថប្រយោជន៍នៃបណ្តាញតំបន់ ផ្លូវបន្ទាត់ទឹកស្អាតរបស់សត្វបក្សីទឹកក្នុង បណ្តាញ សម្រាប់មនុស្ស សត្វបក្សី ទឹកនិងជីវៈផ្សេងទៀត។	<ul style="list-style-type: none"> • លេខាធិការដ្ឋាន និងដៃគូដទៃទៀតផ្តល់ការបណ្តុះបណ្តាល និងសំភារៈសំរាប់ SMs/VCMs។ • SMs/VCMs ធ្វើការកែប្រែឯកសារ CEPA របស់ EAAFP សំរាប់ទីតាំងរបស់ពួកគេនិងរៀបចំព្រឹត្តិការណ៍/សកម្មភាពសំ រាប់ប្រជាជនក្នុងតំបន់។ 	ចំនួនឯកសារដែលត្រូវកែសម្រួល សម្រាប់តំបន់មូលដ្ឋាននិងការប្រើប្រា ស់។
	ការប្រកាស ការធ្វើបច្ចុប្បន្នភាពនិង សម្ភារៈទំនាក់ទំនង (ឧទាហរណ៍ ការចងក្រងឯកសារ ឯកសារតាំង	<ul style="list-style-type: none"> • SMsVCMs ផ្តល់ជូននូវអត្ថបទ (ជាភាសាអង់គ្លេស) និង ឯកសារដែលត្រូវបកប្រែនិងរៀបចំសម្រាប់ការផ្សព្វផ្សាយ តាមរយៈលេខាធិការដ្ឋាន EAAFP ។ 	

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្ទាត់ទឹកស្រាបក្រីស្លាបទឹកនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



<p>អ្នកគ្រប់គ្រង មជ្ឈមណ្ឌលអ្នកទ ស្សនា (VCM)</p>	<p>ពិព័រណ៍ ព័ត៌មានថ្មីៗ ការអនុវត្តន៍ ល្អបំផុត) ពី FNSs អាចរកបាននៅ លើគេហទំព័រ EAAFP និងតាម ព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិក ដែលត្រូវបានចែកចាយទូទាំងប ណ្តាញ។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន បង្កើតបញ្ជីសំបុត្រសំរាប់ SM/VCM ដើម្បី ផ្តល់ជូនពួកគេនូវព័ត៌មានអំពីសកម្មភាពនៅក្នុងបណ្តាញ និងឯកសារ EAAFP ដែលពាក់ព័ន្ធសំខាន់ៗ។ 	
	<p>សកម្មភាពនៅតំបន់ផ្លូវបន្ទាត់ទឹ របស់សត្វបក្សីស្លាបទឹក រួមទាំង WMBD និង WWD ត្រូវបានអនុ វត្តយ៉ាងមានប្រសិទ្ធភាពនៅ FNS ។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន ផ្សព្វផ្សាយព័ត៌មានស្តីពី WMBD និង WWD ទៅកាន់ដៃគូបានយ៉ាងទាន់ពេលវេលា។ • លេខាធិការដ្ឋាន សម្របសម្រួលការរាយការណ៍អំពី សកម្មភាពរបស់ដៃគូសម្រាប់ WMBD និង WWD ដែលជា ឱកាសបង្កើតម៉ាកយីហោ។ • SMs/VCMs ផ្សព្វផ្សាយ WMBD និង WWD។ • លេខាធិការដ្ឋាន/ CEPA WG កំណត់អត្តសញ្ញាណ / បង្កើតម៉ូឌុលសកម្មភាពទូទាំងតំបន់ផ្លូវបន្ទាត់ទឹករបស់សត្វ បក្សីស្លាបទឹក។ 	<p>ការបង្កើនព្រឹត្តិការណ៍ WMBD/WWD ដែលត្រូវបានប្រារព្ធឡើង។</p>
<p>បណ្តាញអន្តរជាតិមួយក្នុងចំណោម អ្នកគ្រប់គ្រង FNS គឺជាបណ្តាញដ៏ សកម្ម។</p>		<ul style="list-style-type: none"> • លេខាធិការដ្ឋានដោយសហការជាមួយ SMs/VCMs និង បណ្តាញ WLI ជំរុញការផ្លាស់ប្តូរបុគ្គលិកមជ្ឈមណ្ឌលតំបន់ ដីសើម បង្កើតសារសម្រាប់តំបន់ផ្លូវបន្ទាត់ទឹកនិងសំភារៈ ឯកសារនានា ។ល។ 	

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្ទាត់ទឹកស្អាតក្រីក្រនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



	<p>បណ្តាញថ្នាក់ជាតិក្នុងចំណោមអ្នកគ្រប់គ្រង FNS គឺជាបណ្តាញដ៏សកម្ម។</p>	<ul style="list-style-type: none"> • រដ្ឋាភិបាល FPs ផ្តល់នូវឱកាសនិងគ្រោងការណ៍ដើម្បីពង្រាយបណ្តាញថ្នាក់ជាតិក្នុងចំណោមអ្នកគ្រប់គ្រង FNS ។ 	
	<p>ស្ថាប័នក្នុងមូលដ្ឋានផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសចូលរួមក្នុងសកម្មភាពអភិរក្ស។</p>	<ul style="list-style-type: none"> • SMs/VCMs ដោយមានជំនួយពី អង្គការ INGOs ចូលរួមជាមួយសហគមន៍មូលដ្ឋានដើម្បីធានាឱ្យបាននូវការចូលរួមរបស់ពួកគេក្នុងដំណើរការសម្រេចចិត្តនិងតាមដានសកម្មភាពអភិរក្ស។ ចំណេះដឹងក្នុងតំបន់អំពីប្រវត្តិសាស្ត្រគុណតម្លៃនិងបច្ចេកទេសគ្រប់គ្រងបែបបុរាណក៏ត្រូវបានគិតគូរក្នុងការធ្វើផែនការគ្រប់គ្រងផងដែរ។ 	
	<p>កម្មវិធីក្នុងមូលដ្ឋានដែលជាប់ពាក់ព័ន្ធក៏នឹងត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន ដោយមានការសហការជាមួយបណ្តាញ WLI ជម្រុញឱ្យមជ្ឈមណ្ឌលតំបន់ដីសើមនិង FNS ដើម្បីលើកកម្ពស់ការអនុវត្តការងារដូចគ្នានៅក្នុងមូលដ្ឋាន។ 	<p>ចំនួនតំបន់ជាប់ពាក់ព័ន្ធដែលត្រូវបានបង្កើតឡើង។</p> <p>ចំនួនសកម្មភាពក្នុងតំបន់ដែលជាប់ពាក់ព័ន្ធដែលត្រូវបានអនុវត្តឡើង។</p>
<p>ស្ថាប័នក្នុងមូលដ្ឋាន (មជ្ឈមណ្ឌលអ្នកទស្សនា ។ល។) SM/VCM ដែលជាអ្នកគ្រប់គ្រងតំបន់</p>	<p>SMs/VCMs ដែលជាអ្នកគ្រប់គ្រងតំបន់ដែលមានសក្តានុពលដែល FNS ដឹងអំពី EAAFP ។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន ផ្សព្វផ្សាយព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិចដល់ទស្សនិកជនទូទៅ។ • រដ្ឋាភិបាល FPs អង្គការ INGOs បណ្តាញ WLI និង SMs/VCMs ជួយកំណត់អត្តសញ្ញាណអ្នកអានព័ត៌មានពីខិតប័ណ្ណព័ត៌មានអេឡិចត្រូនិច និងផ្តល់ជូននូវទំនាក់ទំនងចាំបាច់ដល់លេខាធិការដ្ឋាន។ 	

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្លាបទឹកនៅអូសេអាទីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



<p>ដែលមិនទាន់ជា FNS នៅឡើយ។</p>			
<p>7. មណ្ឌលអប់រំ (ក) សាលារៀន (បឋមនិងមធ្យមសិក្សា) ជាពិសេសសាលារៀនដែលមានទីតាំងនៅជិត FNS ។</p>	<p>គ្រូបង្រៀននៅសាលាដឹងអំពីសត្វបក្សីទឹកដែលផ្លាស់លំនៅតាមរដូវនិង EAAFP។ ខ្លឹមសារសិក្សានៅក្នុងសាលារៀនត្រូវបានបង្កើតឡើងដោយ FNS នីមួយៗដើម្បីចូលរួមនៅថ្នាក់មូលដ្ឋាន។</p>	<ul style="list-style-type: none"> • SMs/VCMs ផ្តល់ការបណ្តុះបណ្តាលដល់គ្រូនៅក្នុងសាលាក្នុងមូលដ្ឋានអំពីសត្វបក្សីស្លាបទឹកដែលផ្លាស់លំនៅតាមរដូវ។ សម្រាប់គ្រូដែលមិនមាន FNS នៅជិតទីនោះពួកគេអាចមកទទួលយកសម្ភារៈបណ្តុះបណ្តាលបាន។ ថវិកាដែលផ្តល់ដោយក្រសួងអប់រំ /នាយកដ្ឋានអប់រំ។ • SMs/VCMs ដោយសហការជាមួយសាលារៀនក្នុងតំបន់ដើម្បីបង្កើតសម្ភារៈសិក្សាពាក់ព័ន្ធដើម្បីបន្តការផ្តល់ជូនកញ្ចប់ឧបករណ៍អប់រំ FNS។ 	<p>ចំនួននៃព្រឹត្តិការណ៍អប់រំដែលបានធ្វើឡើង។ ចំនួនសាលារៀនដែលបានទៅទស្សនា FNS។ ចំនួនសម្ភារៈ FNS ដែលត្រូវបានបង្កើតឡើង។</p>
<p>(ខ) ស្ថាប័នសិក្សា (រួមទាំងសាកលវិទ្យាល័យ) និងអ្នកជំនាញ</p>	<p>សាលារៀនអនុវត្តកម្មវិធីសិក្សាស្តីពីសត្វបក្សីស្លាបដែលផ្លាស់លំនៅតាមរដូវនិងជម្រករបស់ពួកគេហើយធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។</p>	<ul style="list-style-type: none"> • SMs/VCMsអង្គការ INGOs, រដ្ឋាភិបាល FPs លើកទឹកចិត្តដល់នាយកដ្ឋាន/ក្រសួងអប់រំឱ្យដាក់បញ្ចូលគំនិតអំពីសត្វស្លាបទឹកដែលផ្លាស់លំនៅទីជម្រកនិងការអភិរក្សទីជម្រករបស់ពួកគេនៅក្នុងកម្មវិធីសិក្សារបស់សាលា។ 	
	<p>សាលារៀនចុះទៅធ្វើទស្សនកិច្ចនៅតំបន់ FNS ដែលនៅជិតនោះរៀងរាល់ឆ្នាំ។</p>	<ul style="list-style-type: none"> • SMs/VCMs ធ្វើការដោយសហការជាមួយមន្ទីរអប់រំរដ្ឋាភិបាលក្នុងតំបន់ដើម្បីរៀបចំផែនការនិងលើកទឹកចិត្តសាលារៀនឱ្យធ្វើដំណើរទៅកាន់ FNS ក្នុងតំបន់របស់ពួកគេ។ 	<p>ចំនួននៃការចុះកម្មសិក្សារបស់សិស្សសាលាទៅកាន់ FNS។</p>

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្លាបទឹកនៅអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



	<p>ស្ថាប័នអប់រំជាពិសេសស្ថាប័នដែលនៅជិត FNS មានការយល់ដឹងអំពី EAAFP អនុវត្តការងារតាមដាន និងស្រាវជ្រាវពាក់ព័ន្ធនៅ FNS ចែករំលែកព័ត៌មាននិងទិន្នន័យសំខាន់ៗដែលជាប់ពាក់ព័ន្ធជាមួយនឹង FNS និង EAAFP។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន, រដ្ឋាភិបាល FPs , SMs/VCMs ធ្វើជូនសំភារៈ (សាលាកប័ត្រព័ត៌មាន ខិតប័ណ្ណព័ត៌មានអេឡិចត្រូនិច ជាដើម) ទៅកាន់ស្ថាប័នអប់រំក្នុងតំបន់និងលើកទឹកចិត្តដល់សាស្ត្រាចារ្យនិងនិស្សិតឱ្យធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវលើប្រភេទសត្វស្លាបទឹកដែលផ្លាស់លំនៅតាមរដូវនិងជម្រករបស់ពួកគេនៅក្នុងតំបន់ EAAF ហើយចែករំលែកព័ត៌មានជាមួយនឹងលេខាធិការដ្ឋាន ទំនាក់ទំនងខាងរដ្ឋាភិបាលនិង SM/VCM។ 	<p>ចំនួនអត្ថបទ / សម្ភារៈផ្សព្វផ្សាយព័ត៌មានដែលចែករំលែកដោយស្ថាប័នសិក្សាក្នុងតំបន់។</p>
	<p>អ្នកជំនាញក្នុងការអភិរក្សសត្វបក្សីស្លាបទឹកដែលផ្លាស់លំនៅតាមរដូវចូលរួមនៅក្នុងភាគជាដៃគូថ្នាក់ជាតិ។</p>	<ul style="list-style-type: none"> • រដ្ឋាភិបាល FPs កំណត់អ្នកជំនាញក្នុងការអភិរក្សជម្រកសត្វបក្សីស្លាបទឹកដែលផ្លាស់លំនៅតាមរដូវនិងលើកទឹកចិត្តឱ្យពួកគេចែករំលែកចំណេះដឹងនិងជំនាញរបស់ពួកគេ។ 	
<p>សារមន្ទីរ (ធម្មជាតិ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ។ល។)</p>	<p>គំនិតរបស់ EAAF (និង EAAFP) ត្រូវបានរួមបញ្ចូលនៅក្នុងសម្ភារៈការតាំងពិព័រណ៍និងកម្មវិធីអប់រំនិងសកម្មភាពសម្រាប់ភ្ញៀវទេសចរនៅតំបន់ដែលមានសត្វបក្សីស្លាបផ្លាស់លំនៅតាមរដូវ។</p>	<ul style="list-style-type: none"> • SMs/VCMs មានភាពសកម្មក្នុងការចូលរួមធ្វើការជាមួយសារមន្ទីរដើម្បីបង្កើតការតាំងពិព័រណ៍ស្តីពី EAAF និង FSN និងផ្តល់ព័ត៌មានចាំបាច់នានា។ 	<p>ចំនួននៃការតាំងពិព័រណ៍ទាក់ទងទៅនឹង EAAF និង EAAFP ដែលបានបង្ហាញនៅក្នុងសារមន្ទីរ។ល។</p>

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្លាបទឹកនៅអូសេអាសិនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



<p>8. ក្រុមការងារ EAAFP WORKING GROUP (WG)/ក្រុមការងារពិសេស (TF)</p>	<p>ការបង្ហោះនិងការធ្វើបច្ចុប្បន្នភាពជាប្រចាំអំពី WGs/TFs មាននៅលើគេហទំព័រនិងនៅក្នុងព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិក។</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន & CEPA WG ផ្តល់នូវគម្រូនិងស្នើសុំអាសនៈសម្រាប់ការធ្វើបច្ចុប្បន្នភាពជាប្រចាំ។ WG/TF នីមួយៗបង្កើតប្រវត្តិប្រសម្រាប់ប្រភេទសត្វសំខាន់ៗនៅក្នុងតំបន់របស់ពួកគេ។ • CEPA WG ជ្រើសរើសនិងចែករំលែកសំភារៈ CEPA ដែលមាននៅលើគេហទំព័រដ៏មានអត្ថប្រយោជន៍។ 	<p>ចំនួននៃសម្ភារៈដែលត្រូវបន្ថែមនិងត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងគេហទំព័ររបស់ WG និង TF។</p>
	<p>បណ្តាញរវាងអ្នកជំនាញគឺមានប្រសិទ្ធភាពសម្រាប់ការអនុវត្តការងាររបស់ EAAFP ។</p>	<ul style="list-style-type: none"> • WGs និង TFs ដោយសហការជាមួយដៃគូរបស់ខ្លួន បានកំណត់អត្តសញ្ញាណ WG ផ្សេងទៀត (ដូចជានៅក្នុងក្រុមជំនាញរបស់ IUCN) ដែលមានសក្តានុពលក្នុងការធ្វើកិច្ចសហការដើម្បីលើកស្ទួយទម្រង់និងផលប៉ះពាល់នៃ EAAFP ។ 	
	<p>WGs និង TFs ផ្តល់អនុសាសន៍និងធ្វើការជាមួយ CEPA WG ដើម្បីបង្កើតយុទ្ធសាស្ត្រជាក់លាក់ក្នុងការទាញយកការចូលរួមពីអ្នកទទួលព័ត៌មានដើម្បីការពារតម្លៃរបស់ EAAFP។</p>	<ul style="list-style-type: none"> • CEPA WG បង្កើតដំណើរការសាមញ្ញមួយហើយធ្វើទំនាក់ទំនងទៅកាន់ WGs និង TFs ទាំងអស់ដើម្បីស្នើសុំការផ្តល់អនុសាសន៍ក្នុងការទាញយកការចូលរួមនិងយុទ្ធសាស្ត្រអប់រំដើម្បីដោះស្រាយការបាត់បង់ជាក់លាក់មួយចំនួនរបស់ក្រុម។ 	<p>ចំនួនសកម្មភាពដែលត្រូវបានអនុវត្តដែលកើតចេញមកពីអនុសាសន៍របស់ TF និង WG ។</p>
<p>9. ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង EAAF</p>	<p>ប្រព័ន្ធផ្សព្វផ្សាយដឹងអំពីប្រភេទសត្វបក្សីស្លាបទឹកដែលផ្លាស់លំនៅតាមរដូវនិង EAAFP និង</p>	<ul style="list-style-type: none"> • លេខាធិការដ្ឋាន/ រដ្ឋាភិបាល FPs /CEPA WG កំណត់អត្តសញ្ញាណក្រុមនិងឱកាសដែលមានក្នុងប្រព័ន្ធ 	<p>ចំនួននៃការចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរួមទាំងបណ្តាញសង្គមដែលត្រូវបានផលិតដោយក្រុមប្រព័ន្ធ</p>

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្ថាបទឹកនៅអូសេអាសិនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



	ផ្សព្វផ្សាយប្រវត្តិរបស់ពួកគេតាមរយៈបណ្តាញផ្សេងៗរបស់ខ្លួន។	ផ្សព្វផ្សាយ(រាប់បញ្ចូលទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម) និងផ្តល់សំភារៈនិងការគាំទ្រដែលចាំបាច់នានា។ • លេខាធិការដ្ឋាន/ CEPA WG ស្នើឱ្យដៃគូនិងអង្គការដទៃទៀតឱ្យជួយកំណត់អត្តសញ្ញាណប្រព័ន្ធផ្សព្វផ្សាយនិងឱកាសដែលមានហើយណែនាំអំពីរបៀបដែល EAAFP អាចធ្វើការជាមួយពួកគេ។	ផ្សព្វផ្សាយដែលមានភាពជាដៃគូជាមួយ FNS និងលេខាធិការដ្ឋាន។
10. ពលរដ្ឋ (ជាពិសេសអ្នកដែលរស់នៅជិត FNS)	ពលរដ្ឋ EAAF យល់ពីពាក្យ “ផ្លូវហោះហើរ” សត្វបក្សីទឹកដែលផ្លាស់លំនៅតាមរដូវនិងជំរករបស់ពួកគេនិងរបៀបដែលជីវភាពរស់នៅរបស់ប្រជាជនអាចពឹងផ្អែកលើពួកគេបាន។	• រដ្ឋាភិបាល FPs អភិវឌ្ឍន៍/គ្រប់គ្រងការអភិវឌ្ឍន៍គេហទំព័រជាភាសាជាតិរបស់ប្រទេសរបស់ពួកគេ។ • ប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីផ្សាយស្តីពីសត្វបក្សីស្ថាបទឹកដែលផ្លាស់លំនៅតាមរដូវនិង EAAF ។ • SMs/VCMs អនុវត្តសកម្មភាព CEPA សម្រាប់ពលរដ្ឋក្នុងតំបន់។	ចំនួនទំព័រភាសាជាតិដែលមាននៅលើគេហទំព័រ EAAFP ។ ចំនួនកម្មវិធីផ្សាយ។ ចំនួនសកម្មភាពដែលបានធ្វើ។
	ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ FNS ត្រូវបានលើកទឹកចិត្តឱ្យចូលរួមនៅក្នុងការប្រកួតប្រជែងយកជើងឯក FNS និង EAAFP តាមរយៈអ្នកគ្រប់គ្រង FNS។	• SMs/VCMs ស្វែងរកមធ្យោបាយច្នៃប្រឌិតថ្មីៗដើម្បីចូលរួមជាមួយពលរដ្ឋក្នុងការក្លាយជាអ្នកបម្រើសកម្មភាព EAAF និង EAAFP ។ • SMs/VCMs បណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងតំបន់ដើម្បីឱ្យពួកគេក្លាយជាជើងឯករបស់ FNS។	ចំនួនក្រុមពលរដ្ឋក្នុងតំបន់ដែលត្រូវបានបង្កើតឡើងដើម្បីការពារ FNS ឬក្លាយជាអ្នកតស៊ូមតិដើម្បីការពារតំបន់នេះ។
ពលរដ្ឋនិយាយភាសាអង់គ្លេស	ពលរដ្ឋ EAAF ជួយចែករំលែកព័ត៌មានដោយការបកប្រែឯកសារ	• លេខាធិការដ្ឋាន និង SMs/VCMs ធ្វើការជាមួយគ្នាដើម្បីបង្កើតគ្រោងការណ៍សម្រាប់ការបកប្រែដោយស្ម័គ្រចិត្ត។	

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្លាស់ទីសត្វបក្សីស្លាបទឹកនៅអូសេអាទីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



	សម្ភារៈ និងព័ត៌មានដោយស្ម័គ្រចិត្ត។		
សិល្បករនិងអ្នកសំដែង	សិល្បករត្រូវបានផ្តល់ឱកាសឱ្យបង្កើតសម្ភារៈសម្រាប់ EAAF និង FSN ដូចជាខ្សែភាពយន្ត ការចងក្រងភាពយន្តឯកសារ គំនូរជីវចល ការតាំងពិព័រណ៍សិល្បៈដើម្បីទាញយកការចូលរួមពីប្រជាជនដែលរស់នៅក្នុងតំបន់ EAAF។	<ul style="list-style-type: none"> • SMs/VCMs ត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាមួយសិល្បករក្នុងស្រុកដើម្បីអភិវឌ្ឍសិល្បៈ ការសម្តែងនិងខ្សែភាពយន្តអំពីប្រធានបទ EAAF ។ 	ចំនួនសម្ភារៈសម្រាប់ទស្សនាដែលត្រូវបានបង្កើតឡើងអំពីប្រធានបទ EAAF និង EAAFP។
ជនជាតិដើម / ជនជាតិដើមភាគតិច / ជនជាតិដែលជាម្ចាស់ស្រុក	ជនជាតិដើម / ជនជាតិដើមភាគតិច / ជនជាតិដែលជាម្ចាស់ស្រុកដែលរស់នៅក្នុងតំបន់ FNS និងប្រើប្រាស់ធនធានធម្មជាតិរបស់តំបន់នោះ ចូលរួមនៅក្នុងការអភិវឌ្ឍន៍និងការគ្រប់គ្រងរបស់ FNS។	<ul style="list-style-type: none"> • SMs/VCMs លើកកម្ពស់ការចូលរួមជាមួយជនជាតិដើម / ដើមកំណើត / ជនជាតិដែលជាម្ចាស់ស្រុកនិងផ្តល់ឱកាសក្នុងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការគ្រប់គ្រងតំបន់។ • SMs, INGOs ធ្វើការជាមួយជនជាតិដើម / ជនជាតិដើមភាគតិច / ជនជាតិដែលជាម្ចាស់ស្រុកដើម្បីធានាឱ្យបានថា រឿងរ៉ាវរបស់ពួកគេហើយពេលដែលអាចធ្វើទៅបាន ភាសារបស់ពួកគេត្រូវបានប្រើនៅក្នុងឯកសារ FNS។ 	ចំនួននៃ FNS ដែលទទួលបានភាពជាដៃគូក្នុងការអនុវត្តការងារប្រកបដោយនិរន្តរភាពជាមួយជនជាតិដើម/ជនជាតិដើមកំណើតភាគតិច/ជនជាតិដើមជាម្ចាស់ស្រុក។ ចំនួនរឿងរ៉ាវរបស់ជនជាតិដើម/ ជនជាតិដើមភាគតិច/និងជនជាតិដើមដែលជាម្ចាស់ស្រុកនិងភាសារបស់ពួកគេត្រូវបានប្រើនៅក្នុងឯកសារ FNS។

ជំនួបប្រជុំលើកទីដប់នៃភាពជាដៃគូសម្រាប់តំបន់ផ្លូវបន្ទាត់ទឹកស្រាបក្នុងអូសេអាស៊ីនិងអាស៊ីខាងកើត។
ក្រុងឆាងចាង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី 10-14 ខែធ្នូ ឆ្នាំ2018



<p>11. ការអនុវត្ត ផែនការសកម្មភាព CEPA របស់ EAAF</p>	<p>ផែនការសកម្មភាព CEPA ទទួលបានមូលនិធិគ្រប់គ្រាន់ដើម្បីធានាឱ្យបាននូវការអនុវត្តការងារនៅគ្រប់កម្រិតថ្នាក់ទូទាំងតំបន់ផ្លូវបន្ទាត់ទឹកស្រាបរបស់បក្សស្រីស្នាបទឹក។</p>	<p>អ្នកអនុវត្ត CEPA កំណត់អត្តសញ្ញាណនិងផ្តល់អាទិភាពដល់ធាតុនៃផែនការដែលពួកគេគួរតែអនុវត្តនិងទទួលបានថវិកាចាំបាច់សម្រាប់ការអនុវត្តការងារ។</p>	<p>ធាតុផ្សំសំខាន់ៗនៃផែនការសកម្មភាពរបស់ CEPA ត្រូវបានអនុវត្តប្រើ។</p>
--	--	---	--

អក្សរកាត់និងពាក្យបំព្រួញ

CEPA: ការទំនាក់ទំនង ការអប់រំ ការចូលរួមនិងការយល់ដឹង
FP: ចំនុចផ្តោត
IGO: អង្គការអន្តររដ្ឋាភិបាល
NGO: អង្គការមិនមែនរដ្ឋាភិបាល
TOT: ការបណ្តុះបណ្តាលអ្នកគបណ្តុះបណ្តាល/គ្រូ
WLI: បណ្តាញ Wetland Link International

EAAF: តំបន់ផ្លូវបន្ទាត់ទឹកស្រាបសម្រាប់អូសេអាស៊ីនិងអាស៊ីខាងកើត
FNS: តំបន់បណ្តាញផ្លូវបន្ទាត់ទឹក
INGO: អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
SM: អ្នកគ្រប់គ្រងតាមមូលដ្ឋាន
VCM: អ្នកគ្រប់គ្រងមជ្ឈមណ្ឌលអ្នកទស្សនា
WMBD: ទិវាបក្សស្រីស្នាបទឹកនៅតាមរដូវពិភពលោក

EAAF: ភាពជាដៃគូនៃតំបន់ផ្លូវបន្ទាត់ទឹកស្រាបសម្រាប់អូសេអាស៊ីនិងអាស៊ីខាងកើត
FSN: បណ្តាញតំបន់ផ្លូវបន្ទាត់ទឹក
NBSAP: យុទ្ធសាស្ត្រនិងផែនការសកម្មភាពជីវៈចម្រុះជាតិ
TF: ក្រុមការងារពិសេស
WG: ក្រុមការងារ
WWD: ទិវាតំបន់ដីសើមពិភពលោក